



Rampe souple en mousse de 30 cm h999_10

Rampe en mousse antidérapante. Dimensions : L. 60 x P. 60 x H. 30 cm. Pour enfants de 18 mois à 3 ans.

La rampe souple en mousse de 30 cm est un élément essentiel des parcours de psychomotricité destinés aux enfants de 18 mois à 3 ans, conçue pour les environnements éducatifs tels que les crèches, les sections passerelles et les écoles maternelles.

Fabriquée en mousse haute densité (25 kg/m³), elle offre un excellent équilibre entre douceur et soutien, garantissant une surface sûre pour les exercices de montée, descente et contrôle moteur. Le revêtement en PVC effet cuir est anti-morsure, antibactérien et facile à nettoyer, tandis que la base antidérapante assure une stabilité maximale sur tout type de sol.

Sa forme inclinée et sa hauteur de 30 cm sont étudiées pour stimuler l'équilibre, la coordination motrice et la perception spatiale en toute sécurité. Elle peut être utilisée seule ou intégrée à d'autres modules souples pour créer des parcours moteurs progressifs et personnalisés.

Disponible en plusieurs coloris vifs, elle est conforme à toutes les normes européennes de sécurité pour la petite enfance. Un choix parfait pour promouvoir le développement moteur dans un cadre éducatif structuré, sûr et stimulant.

Intégrez la rampe de 30 cm à votre parcours de psychomotricité ! Contactez-nous pour des solutions sur mesure et des devis pour fournitures scolaires.

Caractéristiques techniques :

- Dimensions : 60 x 60 x 30 cm
- Hauteur : 30 cm

Rampe
 30 cm
 enfants
 module
 en mousse
 psychomotricité,
 rampe
 antidérapante
 pour crèche,
 équipement
 moteur 18
 mois 3 ans,
 rampe en PVC
 effet cuir,
 psychomotricité
 école
 maternelle,
 bloc incliné
 souple jeunes
 enfants

- Matériau interne : Mousse haute densité 25 kg/m³
- Revêtement : PVC effet cuir, antibactérien, anti-morsure
- Base : Antidérapante
- Couleurs : Disponible en plusieurs coloris
- Âge recommandé : De 18 mois à 3 ans
- Certifications : Conforme aux normes européennes de sécurité
- Utilisation : Intérieur – environnements éducatifs, crèches, écoles maternelles
- Nettoyage : Facile à nettoyer avec un chiffon et des détergents neutres
- Normes européennes.
- Avantages :
- Bénéfices pour l'utilisateur :
 - Soutient le développement : de l'équilibre et de la coordination motrice.
 - Favorise : l'autonomie dans les mouvements des plus petits.
- Mini guide d'achat :
 - Structure : sûre et stable, même sur les surfaces lisses.
 - Matériaux : résistants, hygiéniques et sûrs pour un usage quotidien
- Dans la tranchée 18 mois – 3 ans, l'objectif principal est de stimuler le développement moteur autonome, en toute sécurité. Des produits comme la rampe souple de 30 cm représentent des outils essentiels pour encourager la montée et la descente, la coordination, l'équilibre et l'autonomie des mouvements.

Les rampes de dimensions réduites sont idéales pour les enfants qui apprennent à gérer leur corps dans l'espace. La surface inclinée facilite les exercices progressifs, en augmentant la confiance dans les mouvements et le contrôle postural.

FAQ :

Le choix de matériaux antibactériens, anti-morsure et faciles à nettoyer est fondamental pour garantir une hygiène et une sécurité maximales dans des environnements tels que les crèches et les écoles maternelles. La structure doit en outre être stable et antidérapante, afin d'éviter les déplacements pendant l'utilisation.


La rampe peut être utilisée seule ou combinée à d'autres modules de psychomotricité pour créer des parcours dynamiques, variés et personnalisés, favorisant le jeu actif et l'apprentissage moteur. Un investissement efficace pour tout espace éducatif qui souhaite disposer d'un matériel professionnel, sûr et pédagogiquement pertinent.

Rampe souple 30 cm enfants, module en mousse psychomotricité, rampe antidérapante pour crèche, équipement moteur 18 mois 3 ans, rampe en PVC effet cuir, psychomotricité école maternelle, bloc incliné souple jeunes enfants

*Image purement indicative

INFORMATIONS

- **Forme** Rampe



Rampe souple en
mousse de 30
cm h999_10

Forma: Rampa